

P-EBT សម្រាប់ សាលាកុមារ PA



Pandemic Electronic Benefit Transfer (P-EBT)
ផ្តល់ជូនលុយដល់គ្រួសារដើម្បីទិញអាហារដោយសារការបំពេញឡើងវិញសម្រាប់អាហារសាលា
ដែលបានខកខានដោយសារជំងឺកូវីដ។

សិស្សមានសិទ្ធិទទួលបាន P-EBT សម្រាប់ឆ្នាំសិក្សា 2021-22 ប្រសិនបើពួកគេ៖

- ត្រូវបានចុះឈ្មោះសម្រាប់កម្មវិធីអាហារសាលាបញ្ចុះតម្លៃ និងឥតគិតថ្លៃ (Free and Reduced-Price School Meals program) និង
- ធ្លាប់មានការអាក់ខានទាក់ទងនឹងជំងឺកូវីដចំពោះការសិក្សាដោយផ្ទាល់ (ដូចជា អវត្តមានក្នុងការសិក្សា 5 ថ្ងៃជាប់គ្នា ឬក្នុងការបិទថ្នាក់រៀន។)

ពិនិត្យមើលថាតើកូនរបស់អ្នកកំពុងទទួលបានការទូទាត់ P-EBT ដោយចូលទៅកាន់ផេតថលឌីពុកម្តាយ* តាមរយៈ: cutt.ly/pebtportal

- អ្នកអាចមើលថាតើកូនរបស់អ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ហើយប្រសិនបើមានសិទ្ធិនោះ តើច្រើនប៉ុណ្ណា។
 - ផេតថលបង្ហាញតែព័ត៌មានលម្អិតសម្រាប់ការទូទាត់ដែលបានចាប់ផ្តើមបញ្ជូនចេញប៉ុណ្ណោះ។ មានចន្លោះពេលនៃការទូទាត់ចំនួន 3 សម្រាប់ឆ្នាំសិក្សា 2021-22 ៖
 - ការទូទាត់ទី 1 ៖ រ៉ាប់រងអាហារដែលបានខកខានចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ 2021 ៖ អត្ថប្រយោជន៍ត្រូវបានបង្ហាញលើកាតនៅចុងខែមិថុនា។
 - ការទូទាត់ទី 2 ៖ រ៉ាប់រងអាហារដែលបានខកខានចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ 2022 ៖ អត្ថប្រយោជន៍ត្រូវបានបង្ហាញលើកាតនៅពាក់កណ្តាលខែកក្កដា។
 - ការទូទាត់ទី 3 ៖ រ៉ាប់រងអាហារដែលបានខកខានចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ 2022 ៖ អត្ថប្រយោជន៍នឹងចាប់ផ្តើមបង្ហាញនៅពេលណាមួយចុងខែសីហា។
- *កំណត់ចំណាំ ផេតថលគឺមិនមានភាពងាយស្រួលសម្រាប់ទូរសព្ទដៃនោះទេ។

អត្ថប្រយោជន៍ P-EBT នឹងត្រូវបានដាក់លើកាត SNAP EBT របស់អ្នក ឬកាត P-EBT កាលពីឆ្នាំមុនរបស់អ្នក។ ប្រសិនបើកូនរបស់អ្នកទើបតែមានសិទ្ធិថ្មី ហើយមិនស្ថិតក្នុង SNAP នោះ យើងនឹងបញ្ជូនកាត P-EBT ទៅអ្នក។
ប្រសិនបើអ្នកមិនមានកាត P-EBT កាលពីឆ្នាំមុនទេនោះ អ្នកអាចស្នើសុំកាតតាមរយៈផេតថលបាន។

សូមមើលផ្នែកម្ខាងទៀតសម្រាប់គន្លឹះនៃ ការដោះស្រាយបញ្ហា។

អ្វីដែលត្រូវធ្វើនៅពេលមានបញ្ហា:

ប្រសិនបើមានបញ្ហាទាក់ទងនឹងអត្ថប្រយោជន៍ P-EBT របស់កូនអ្នក អ្នកអាច:

- ទូរសព្ទទៅខ្សែទូរសព្ទពិសេស P-EBT តាមរយៈលេខ 1-877-343-0179 ។ ត្រូវមានព័ត៌មានដូចខាងក្រោមនៅក្នុងដៃនៅពេលអ្នកហៅទូរសព្ទ:
 - ឈ្មោះកូនរបស់អ្នក
 - ថ្ងៃខែឆ្នាំកំណើតរបស់កូនអ្នក
 - សាលា ឬសាលាក្នុងស្រុកដែលពួកគេចូលរៀន
 - លេខទូរសព្ទទំនាក់ទំនង
 - អាសយដ្ឋានអ៊ីមែល
 - អាសយដ្ឋានប្រអប់សំបុត្របច្ចុប្បន្ន
 - បរិយាយសង្ខេបអំពីបញ្ហា
 - ថ្ងៃជាក់លាក់នៅពេលដែលកូនអ្នកមិននៅសាលាដោយសារតែកូវីដ-19 ។
- ដាក់បញ្ជូនសំណួរតាមរយៈទម្រង់សាកសួរព័ត៌មាន P-EBT របស់ DHS នៅ <https://tinyurl.com/PEBTproblemPA>. សូមបំពេញព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបានលើទម្រង់។

សូមចាំថា!

- អ្នកនៅតែអាចទទួលបានអាហាររដូវក្តៅ **និង** ទទួលបាន P-EBT
- ដដែល។ ការទទួលបាន P-EBT **មិន**
- ជះឥទ្ធិពលដល់ស្ថានភាពអន្តោប្រវេសន៍របស់អ្នកនោះឡើយ។
- ការទទួលបានជំនួយអាហារ និង ឱសថ**មិន**ជះឥទ្ធិពលដល់ស្ថានភាពអន្តោប្រវេសន៍របស់អ្នកនោះឡើយ។

ចុះប្រសិនបើកូនរបស់អ្នកមិនបានចុះឈ្មោះសម្រាប់អាហារសាលាវិញនោះ?

- PA កំពុងធ្វើការដើម្បីធ្វើឱ្យគម្រោង P-EBT រដូវក្តៅរបស់ខ្លួនត្រូវបានអនុញ្ញាតដោយ USDA ហើយមានគម្រោងផ្តល់អត្ថប្រយោជន៍ទាំងនោះនៅរដូវស្លឹកឈើជ្រុះ។
- ប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះសម្រាប់អាហារបញ្ចុះតម្លៃ ឬដោយឥតគិតថ្លៃ (Free or Reduced-Price Meals, FRP) ទេនោះ អ្នកមិនអាចទទួលបានអត្ថប្រយោជន៍វិញទេ។ ប៉ុន្តែនៅតែជាកិច្ចការប្រសើរក្នុងការដាក់ពាក្យសុំ!
- បំពេញពាក្យស្នើសុំជាមួយសាលារបស់អ្នក ឬតាមរយៈ compass.state.pa.us ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកដាក់ពាក្យដល់ត្រឹមថ្ងៃទី 31 ខែសីហា អ្នកអាចមានសិទ្ធិទទួលបានការទូទាត់ P-EBT រដូវក្តៅនៅរដូវស្លឹកឈើជ្រុះនេះ។

សម្រាប់ព័ត៌មានបន្ថែម
សូមចូលទៅកាន់:
justharvest.org/pebt-faq

